



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែមីនា



លេខ ២៣៣ ឆ្នាំទី២០ ព.ស ២៥៦៣ គ.ស ២០២០

Issue 233 Volume 20 BC 2563 BE 2020

មាតិកា

សកម្មភាពថ្នាក់ដឹកនាំ

- ព្រឹទ្ធសភាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីដាក់សេចក្តីព្រាងច្បាប់ចំនួន៦ ក្នុងសម័យប្រជុំវិសាមញ្ញ ១
- ព្រឹទ្ធសភាប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៦ ៣
- សម្តេចប្រធានព្រឹទ្ធសភាជួបសំណេះសំណាលជាមួយគណៈប្រតិភូនារី ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ៧
- សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តពោធិ៍ដ៏យ ១០
- សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១៣



សកម្មភាពគណៈកម្មការ

- គណៈកម្មការទី២ព្រឹទ្ធសភាចុះឈ្វេងយល់អំពីវិស័យជំនាញជាសមត្ថកិច្ច របស់ខ្លួន នៅខេត្តពោធិ៍សាត់ ១៤
- គណៈកម្មការទី៣ព្រឹទ្ធសភាចុះឈ្វេងយល់អំពីការអនុវត្តច្បាប់នានា ពាក់ព័ន្ធនឹងវិស័យសមត្ថកិច្ចជំនាញរបស់ខ្លួន នៅខេត្តកំពង់ស្ពឺ ១៦
- គណៈកម្មការទី៤ព្រឹទ្ធសភាចុះឈ្វេងយល់អំពីវិស័យពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តព្រះសីហនុ ១៨
- ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រៀបចំពិធីសំណេះសំណាលជាមួយអាជ្ញាធរស្រុកនៃខេត្តឧត្តរមានជ័យ..... ២០
- ព្រឹទ្ធសភារៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានានា ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ២២
- សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា..... ២៤
- សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨..... ២៨
- ការងារទទួលពាក្យបណ្តឹង ៣៥
- សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ៣៦



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងកំណត់ទិសដៅការងារខែមីនា ឆ្នាំ២០២០ ៣៩
- សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៤០



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ
ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក កុក វ៉ៃ
លោកស្រី ទុំ បូជល

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការីកុំព្យូទ័រ
លោក វ៉ាន់ ពិសិដ្ឋ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា
លោក យ៉ុម ឌីនណា

ក្របមុខ ៖ សម្តេចប្រធានព្រឹទ្ធសភាចត្រូវអនុស្សាវរីយជាមួយគណៈប្រតិភូនារី ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា នៅវិមានព្រឹទ្ធសភា។
ក្របក្រោយ ៖ សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិមានរដ្ឋមន្ត្រី មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgssenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

ព្រឹទ្ធសភាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍
ដើម្បីដាក់សេចក្តីព្រាងច្បាប់ចំនួន៦ ក្នុងសម័យប្រជុំវិសាមញ្ញ



សម្តេចប្រធានព្រឹទ្ធសភាដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

នាព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានបើក កិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា- ចក្រកម្ពុជា ដោយមានរបៀបវារៈចំនួន៦ គឺ៖

១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ ព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទៅក្នុង របៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤។

២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៣ ព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់- ព្រមលើពិធីសារទី៣ស្តីពី វិសោធនកម្មកិច្ចព្រមព្រៀងវិនិ- យោគទូលំទូលាយអាស៊ាន ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៤។

៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៣ ព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់- ព្រមលើពិធីសារទី៣ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិ- យោគទូលំទូលាយអាស៊ាន ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៤។

៤-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ ព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់- ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៤។

៥-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់- ព្រមលើសន្និសញ្ញាស្តីពី ការផ្ទេរទណ្ឌិតរវាងព្រះរាជាណា- ចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមទៅ ក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤។

៦-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់- ព្រមលើសន្និសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម ទៅក្នុងរបៀបវារៈ ប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤។

៧-កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាព លេខាធិការអង្គប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការ



ប្រធានគណៈកម្មការទាំង១០ព្រឹទ្ធសភាអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

អចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖

១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។

២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរស្តីពី វិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។

៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបីស្តីពី វិសោធនកម្មកិច្ច- ព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។

៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ច- ព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន។

៥-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្និសញ្ញាស្តីពី ការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម។

៦-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្និសញ្ញាស្តីពី ការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណា- ចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

(អត្ថបទ៖ ទេព មករា និងរូបភាព៖ គង់ យ៉ាវិន)



ទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ព្រឹទ្ធសភាប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ
និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៦



សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញជាអធិបតីភាពក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤

នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើក សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥២រូប។

អង្គប្រជុំបានដំណើរការតាមរបៀបវារៈចំនួន ៦ រួមមាន៖
របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង-
ច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក-
វិទ្យា និងនវានុវត្តន៍។

ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានជម្រាបជូនអង្គប្រជុំថា សេចក្តីព្រាងច្បាប់នេះ នឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានស្ថាប័នមួយ ទទួល បន្ទុកច្បាស់លាស់ និងជាក់លាក់ជាលើកដំបូង ក្នុងការ

គ្រប់គ្រង និងអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការ លើកទឹកចិត្តចំពោះរបកគំហើញថ្មីៗ និងនវានុវត្តន៍។ ម្យ៉ាង ទៀត នេះក៏ជាជំហានកំណែទម្រង់មួយកម្រិតទៀត ដើម្បី ធ្វើឱ្យវិស័យនេះផ្សារភ្ជាប់ទៅនឹងនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងតំបន់ ក៏ដូចជាពិភពលោក និងពង្រឹងបន្ថែមចំណុចខ្លាំង របស់ខ្លួនលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សេចក្តីព្រាងច្បាប់នេះ ពាក់ព័ន្ធទៅនឹងមាន៨មាត្រា ត្រូវ បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ចំនួន ១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត **ចម ប្រសិទ្ធ** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម អមដោយថ្នាក់ ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងឧស្សាហកម្ម



ឯកឧត្តម គង់ សារាជ ទ្រង់អានរបាយការណ៍



ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទ្រង់ការពារសេចក្តីព្រាងច្បាប់

និងសិប្បកម្មបានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព
ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ
ចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង-
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរស្តីពី វិសោ-
ធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។



ឯកឧត្តម ម៉ុង ឫទ្ធី ឡើងអានរបាយការណ៍

ឯកឧត្តម **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា
បានជម្រាបជូនអង្គប្រជុំថា ពិធីសារទីពីរនេះមានគោល-
បំណងបង្កើតរបបវិនិយោគសេរី និងបើកចំហនៅក្នុងអាស៊ាន
ដើម្បីសម្រេចនូវគោលដៅចុងក្រោយនៃសមាហរណកម្ម
សេដ្ឋកិច្ច ក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ាន។

តាមរយៈពិធីសារនេះ ព្រះរាជាណាចក្រកម្ពុជាពិតជា
នឹងបោះជំហានថ្មីមួយបន្ថែមទៀត ក្នុងការទាក់ទាញអ្នក
វិនិយោគពីរដ្ឋសមាជិកអាស៊ាន ក៏ដូចជាអ្នកវិនិយោគនៃ
បណ្តាប្រទេសដទៃទៀតដែលមានបំណងមកធ្វើការវិនិ-
យោគនៅព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា
ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់-
ព្រមចំនួន ១១៨សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភា
ជាវិសាមញ្ញ នីតិកាលទី៦។

ឯកឧត្តម **ជិន ប៊ុនសាន** ទេសរដ្ឋមន្ត្រីទទួលបន្ទុក
បេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍
កម្ពុជា អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ

នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញមកការពារ
សេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព
ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ
ចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង-
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបីស្តីពី វិសោ-
ធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។

ឯកឧត្តម **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា
បានជម្រាបជូនអង្គប្រជុំថា ពិធីសារទីបីនេះ មានគោលបំណង
បង្កើតបរិយាកាសវិនិយោគ ដែលសេរី ងាយស្រួល មាន
តម្លាភាព និងមានលក្ខណៈប្រកួតប្រជែងនៅក្នុងអាស៊ាន។

តាមរយៈពិធីសារនេះ ព្រះរាជាណាចក្រកម្ពុជាពិតជា
បានបោះជំហានថ្មីមួយទៀតជាមួយនឹងអាស៊ាន ក្នុងការ
ទាក់ទាញអ្នកវិនិយោគពីប្រទេសក្រៅតំបន់អាស៊ាន មក
វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា និងក៏ដូចជានៅក្នុង
តំបន់អាស៊ានផងដែរ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា
ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់-
ព្រមចំនួន ១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភា
ជាវិសាមញ្ញ នីតិកាលទី៦។

ឯកឧត្តម **ជិន ប៊ុនសាន** ទេសរដ្ឋមន្ត្រីទទួលបន្ទុក
បេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍
កម្ពុជា អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ



ឯកឧត្តម ជិន ប៊ុនសាន ឡើងការពារសេចក្តីព្រាងច្បាប់

នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន។

ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានជម្រាបជូនអង្គប្រជុំថា សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង បើកផ្លូវឱ្យប្រទេសសមាជិកអាស៊ាន មានមូលដ្ឋានគតិយុត្ត ក្នុងការអនុវត្តនូវស្វ័យបញ្ជាក់ដើមកំណើតទូទាំងអាស៊ាន (ASEAN Wide Self Certification-AWSC) សំដៅរួមចំណែកក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់ពាណិជ្ជករ និងវិនិយោគិន ជាពិសេសសហគ្រាសធុនតូច និងមធ្យម តាមរយៈការធ្វើសាមញ្ញកម្មលើនីតិវិធីប្រតិបត្តិការនៃការបញ្ជាក់ដើមកំណើត ដែលកត្តានេះនឹងរួមចំណែកជំរុញពាណិជ្ជកម្មក្នុងតំបន់អាស៊ាន តាមរយៈការបង្កើនការប្រើប្រាស់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន ស្របតាមផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។



ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឡើងការពារសេចក្តីព្រាងច្បាប់

របៀបវារៈទី៥៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្តម **អ៊ុក ប៊ុនឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានជម្រាបជូនអង្គប្រជុំថា សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្ទេរទណ្ឌិត ដើម្បីផ្តល់ឱកាសដល់ទណ្ឌិតអាចធ្វើសហបរិយាកាសទៅក្នុងសង្គម និងក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តសាលក្រមព្រហ្មទណ្ឌ។

សន្ធិសញ្ញានេះមានសារសំខាន់ និងអត្ថប្រយោជន៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងការអនុវត្តច្បាប់ និងសកម្មភាពក្នុងផ្នែកយុត្តិធម៌ប្រព្រឹត្តទៅបានល្អ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា



ឯកឧត្តម អ៊ុក ប៊ុនឈឿន ឡើងអានរបាយការណ៍

ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់-
ព្រមចំនួន ១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភា
ជាវិសាមញ្ញ នីតិកាលទី៦។

ឯកឧត្តម **អង្គ វង្ស វង្សានា** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ
ក្រសួងយុត្តិធម៌ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់
នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព
ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ
ចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៦៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង-
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការ
ជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាង
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម-
វៀតណាម។

ឯកឧត្តម **អ៊ុក ប៊ុនឈឿន** ប្រធានគណៈកម្មការទី៦
ព្រឹទ្ធសភាបានជម្រាបជូនអង្គប្រជុំថា សេចក្តីព្រាងច្បាប់នេះ
តាក់តែងឡើងមានគោលបំណងលើកកម្ពស់កិច្ចសហ-
ប្រតិបត្តិការរវាងប្រទេសទាំងពីរ សំដៅប្រយុទ្ធប្រឆាំងនឹង
បទល្មើសប្រកបដោយប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាន
គោរពអធិបតេយ្យគ្នាទៅវិញទៅមក សមភាព និងផល
ប្រយោជន៍រួមទាំងសងខាង ហើយជាផ្នែកមួយនៃកិច្ចសហ-
ប្រតិបត្តិការអន្តរជាតិ ក្នុងការចូលរួមយ៉ាងសកម្មក្នុងក្រប-
ខ័ណ្ឌច្បាប់អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម

ឆ្លងដែន។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា
ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់-
ព្រមចំនួន ១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភា
ជាវិសាមញ្ញ នីតិកាលទី៦។



ឯកឧត្តម អង្គ វង្ស វង្សានា ឡើងការពារសេចក្តីព្រាងច្បាប់

ឯកឧត្តម **អង្គ វង្ស វង្សានា** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ
ក្រសួងយុត្តិធម៌ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់
នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព
ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ
ចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ ទេព មករា និងរូបភាព៖ គង់ យ៉ាវីន)



ទិដ្ឋភាពក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤

**សម្តេចប្រធានព្រឹទ្ធសភាជូនសំណេះសំណាលជាមួយគណៈប្រតិភូនារី
ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា**



សម្តេចប្រធានព្រឹទ្ធសភាអធិបតីភាពក្នុងពិធីសំណេះសំណាល

ក្នុងឱកាសអបអរសាទរខួបទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយនឹងគណៈប្រតិភូនារី ជាថ្នាក់ដឹកនាំក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធមកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ចំនួន១៥០នាក់ ដឹកនាំដោយលោកជំទាវ **អ៊ុង កន្ថាផាវី** រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

បន្ទាប់ពីលោកជំទាវ **អ៊ុង កន្ថាផាវី** រដ្ឋមន្ត្រីក្រសួង កិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលសម្រេច



លោកជំទាវ អ៊ុង កន្ថាផាវី ឡើងធ្វើសេចក្តីរាយការណ៍

បាន ក៏ដូចជាវឌ្ឍនភាពនៃការលើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈ តួនាទីរបស់ស្ត្រីកម្ពុជាក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភាបាន សម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះជោគជ័យ ទាំងឡាយដែលលោកជំទាវរដ្ឋមន្ត្រី ព្រមទាំងសហការី បាននឹងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងបុព្វហេតុ ដើម្បីស្ត្រីក៏ដូចជាប្រជាជនកម្ពុជា សំដៅឱ្យបងប្អូនទទួល បានសេចក្តីសុខ សុភមង្គល សម្បូរសប្បាយ និងមានភាព ថ្លៃថ្នូរក្នុងសង្គម។

សម្តេចប្រធានព្រឹទ្ធសភាបានគាំទ្រ និងអបអរសាទរ ចំពោះប្រធានបទឆ្នាំនេះដែលចែងថា "មានសន្តិភាព មាន ការលើកកម្ពស់សមភាពយេនឌ័រ" ដោយផ្សារភ្ជាប់ផងដែរ ទៅនឹងក្របខ័ណ្ឌថ្មីជាសកល "គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព" ដែលតម្រូវមិនទុកនរណាម្នាក់ឱ្យនៅឯកោ។ គោលបំណងនៃប្រធានបទឆ្នាំនេះ ក្រៅពីការរក្សាភាពស្ថិរ តស៊ូរបស់នារីនៅទូទាំងសកលលោក ក្នុងការទាមទារសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាង បុរស និងស្ត្រីមានការពិនិត្យឡើងវិញលើសមិទ្ធផលនានា ដែលសម្រេចបានរយៈពេល២៥ឆ្នាំ ក្រោយសន្និសីទពិភព លោកស្តីពីស្ត្រីលើកទី៤ ឆ្នាំ១៩៩៥ នៅទីក្រុងប៉េកាំង ដែល មានផែនការសកម្មភាពផ្ដោតទៅលើបញ្ហាកង្វល់ជាអាទិភាព ចំនួន១២ ដែលមានមូលដ្ឋានលើការលើកកម្ពស់សិទ្ធិស្ត្រី ក្នុងវិស័យសេដ្ឋកិច្ច សង្គម នយោបាយ ការអប់រំ សុខភាព កិច្ចការពារផ្លូវច្បាប់ បរិស្ថាន និងការចូលរួមក្នុងការធ្វើ សេចក្តីសម្រេច។

សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា សមិទ្ធផលដ៏ច្រើនដែលកម្ពុជាទទួលបានដោយសារប្រទេស យើងមានការបង្រួបបង្រួមជាតិ ក្រោយពីកិច្ចព្រមព្រៀង



សម្តេចប្រធានព្រឹទ្ធសភាសំណេះសំណាលជាមួយគណៈប្រតិភូនារី

ទីក្រុងប៉ារីសឆ្នាំ១៩៩១ និងសន្តិភាពពេញលេញក្រោម
នយោបាយឈ្នះ ឈ្នះ ក្នុងឆ្នាំ១៩៩៨ ជួបផ្ដើមចេញពីប្រាជ្ញា
ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់តួអង្គពីរគឺ៖
ព្រះករុណាព្រះបរមរតនកោដ្ឋ និងសម្តេចអគ្គមហា
សេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជា-
ណាចក្រកម្ពុជា ដែលបាននាំមកនូវកិច្ចអភិវឌ្ឍប្រកបដោយ
ភាពរីកចម្រើន និងសុខសុវត្ថិភាព ធ្វើឱ្យប្រជាពលរដ្ឋរស់នៅ
ជួបជុំគ្រួសារមានឱកាសរៀនសូត្របង្កើនសមត្ថភាព មាន
ជំនាញវិជ្ជាជីវៈ បច្ចេកវិជ្ជាជឿនលឿន អាចចូលរួមក្នុងទីផ្សារ
ការងារទទួលបានប្រាក់កម្រៃខ្ពស់ជាដើម។ មិនតែប៉ុណ្ណោះ
ក៏ជាការបំផុសភ្លើងគំនិតប្រជាពលរដ្ឋកម្ពុជាឱ្យរួមគ្នាសម្រេច
បាននូវកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ដោយ

មិនទុកនរណាម្នាក់ឱ្យនៅឯកោ។ ការអភិវឌ្ឍធនធានមនុស្ស
គឺជាកត្តាចម្បងក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ ក្នុងនោះសមភាព
យេនឌ័រ និងការខិតខំបង្កើនភាពអង់អាចដល់ស្ត្រី និង
ក្មេងស្រីដែលមានចំនួនជាង៥០% នៃប្រជាពលរដ្ឋសរុប
ជាការងារដែលត្រូវគិតគូរ ដើម្បីឈានឆ្ពោះទៅសម្រេចនូវ
ចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេស
មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេស
មានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ការដែលស្ត្រីទទួលបាន
ការលើកកម្ពស់សិទ្ធិ តម្លៃ ឱកាសចូលរួម និងផលប្រយោជន៍
ដោយស្មើភាពនៅក្នុងគ្រួសារ និងសង្គម ធ្វើឱ្យប្រជាពលរដ្ឋ
គ្រប់រូបទទួលបាននូវសេចក្តីសុខ សុភមង្គល ចម្រុងចម្រើន
សម្បូរសប្បាយក្នុងជីវិត។



ទិដ្ឋភាពក្នុងពិធីសំណេះសំណាល

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាគឺជាស្ថាប័ននីតិប្បញ្ញត្តិ ដែលមានមុខងារពិនិត្យ និងឱ្យយោបល់លើអត្ថបទច្បាប់ ដែលអនុម័តដោយរដ្ឋសភា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់រូប។ ច្បាប់ទាំងអស់នេះ ត្រូវបានយល់ដឹង និងគោរពពីប្រជាពលរដ្ឋតាមរយៈការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិផងដែរ។ ដោយឡែក ព្រឹទ្ធសភាមានយន្តការក្នុងការពិនិត្យ និងតាមដានអត្ថបទច្បាប់ ដើម្បីសំដៅធានាការឆ្លើយតបទៅនឹងយេនឌ័រ និងបម្រើផលប្រយោជន៍ប្រកបដោយសមធម៌ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងបុរស និងស្ត្រីតាមរយៈគណៈកម្មការសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ **ហាន សំរាន** នាពេលបច្ចុប្បន្ន។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានគាំទ្រយុទ្ធសាស្ត្រលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ព្រមជាមួយរាជរដ្ឋាភិបាលដែលកំពុងប្តេជ្ញាចិត្តដ៏មុតមាំក្នុងការអនុវត្តការងារនេះ ហើយសង្ឃឹមថាទៅអនាគត ព្រះរាជាណាចក្រកម្ពុជានឹងសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ជាពិសេសចំណុច

គោលដៅទី៥ ដែលចែងពី "ការសម្រេចឱ្យបានសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប"។ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទាំងស្រី និងបុរស ប្រកបដោយសមភាព។ យើងខ្ញុំបានចុះទៅសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីឈ្វេងយល់ពីស្ថានភាពរស់នៅ ស្តាប់មតិយោបល់ និងសំណូមពររបស់ពួកគាត់។

ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភាសូមបន្តគាំទ្រចំពោះការតាក់តែងច្បាប់ ការពិនិត្យ ការអនុម័ត និងតាមដានការអនុវត្តច្បាប់ផ្សេងៗ ដើម្បីធានាថាច្បាប់ទាំងនោះមានការឆ្លើយតបទៅនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់រូបទាំងស្រី ទាំងបុរស ដើម្បីឈានទៅសម្រេចឱ្យបានកិច្ចអភិវឌ្ឍជាតិមួយដែលប្រកបដោយចីរភាព និងបរិយាប័ន្ន។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល បន្តរួបរួមគ្នាជាមួយរាជរដ្ឋាភិបាល នៅក្រោមម្លប់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ខិតខំរួមគ្នាថែរក្សាសមិទ្ធផលនៃសង្គមជាតិ ការពារសន្តិភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឆ្ពោះទៅរកអនាគតដ៏រុងរឿង។

(អត្ថបទ៖ នុត សច្ចៈ រូបភាព៖ គង់ យ៉ាវីន)



សម្តេចប្រធានព្រឹទ្ធសភាចក្សបអនុស្សាវរីយជាមួយគណៈប្រតិភូនារី

សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យ
បញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តពោធិ៍ជ័យ



សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញកាត់ខ្សែបូសម្ពោធសមិទ្ធផលនានា នៅវត្តពោធិ៍ជ័យ ខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះ ខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្ត ពោធិ៍ជ័យ ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ ប្រជាពលរដ្ឋ ព្រមទាំងពុទ្ធ- បរិស័ទជិតស្នាយចំណុះជើងវត្តយ៉ាងច្រើនកុះករ។

បន្ទាប់ពីឯកឧត្តម **ម៉ុង សារឿន** អភិបាលនៃគណៈ- អភិបាលខេត្តស្ទឹងត្រែង រាយការណ៍ជូនអង្គពិធីអំពីការ សាងសង់ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តពោធិ៍ជ័យរួច មក សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសប្បាយរីករាយជាអនេកដោយបាន វិលត្រឡប់មកវត្តពោធិ៍ជ័យសាជាថ្មី ដើម្បីប្រារព្ធពិធីបញ្ចុះ

ខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាក្នុងវត្ត ពោធិ៍ជ័យ នាឱកាសនោះ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេច ប្រធានព្រឹទ្ធសភាបានសម្តែងនូវអំណរសាទរជាមួយនឹង ព្រះតេជគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ លោកតា លោកយាយ បងប្អូន ក្មួយៗទាំងអស់ ដែលបានចូលរួមក្នុងអង្គពិធីដ៏ ឱឡារិកនេះ ក្នុងបរិយាកាសសប្បាយរីករាយពោរពេញ ទៅដោយកិត្តិយស និងមោទនភាពយ៉ាងក្រៃលែងដែល នេះជាការបញ្ជាក់ឱ្យឃើញអំពីការរីកចម្រើនខាងវិស័យ ព្រះពុទ្ធសាសនាក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះគ្រូ ចៅអធិការវត្ត គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះ ជើងវត្ត ព្រមទាំងការជួយឧបត្ថម្ភរបស់ពុទ្ធសាសនិកជិត ស្នាយនៃវត្តពោធិ៍ជ័យ។ មនុញ្ញផលជាកុសលដ៏ធំធេងនេះ កើតចេញពីស្មារតីចែករំលែកជួយគ្នា សាមគ្គីភាព ព្រមទាំង បំណងប្រាថ្នាដ៏ពិតស្និទ្ធ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ជាមួយ គ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរព្រះគុណ អរគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អាជ្ញា- ធរមូលដ្ឋាន និងគណៈកម្មការវត្ត ដែលបានខិតខំអស់ពី កម្លាំងកាយចិត្ត រួមគ្នាជាកម្លាំងសាមគ្គី ប្រកបដោយទឹកចិត្ត ជាកុសលជ្រះថ្លា រួមគ្នាដោះស្រាយការលំបាកនានាក្នុង ដំណើរការសាងសង់ព្រះវិហារថ្មី និងសមិទ្ធផលនានារហូត បានរួចរាល់ជាស្ថាពរ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវមាន រចនាបថតាមលក្ខណៈប្រពៃណី ទំនៀមទម្លាប់សាសនា។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ប្រវត្តិនៃវត្ត ពោធិ៍ជ័យនេះ គឺដូចគ្នាទៅនឹងវត្តអារាមផ្សេងៗទៀត នៅ



ឯកឧត្តម ម៉ុង សារឿន ឡើងអានរបាយការណ៍

ទូទាំងប្រទេសកម្ពុជាផងដែរ ដែលសុទ្ធតែជួបប្រទះជាមួយ-
នឹងការបំផ្លាញខ្ទេចខ្ទាំ ព្រមទាំងសោកនាដកម្មបង្កើតឡើង
នៅក្នុងសម័យសង្គ្រាម និងសម័យនៃរបបប្រល័យពូជសាសន៍
ប៉ុល ពត។ ពួកសាហាវយង់ឃ្នងមិនស្គាល់សាសនាក្នុង
សម័យប៉ុល ពត មិនត្រឹមតែធ្វើការបំផ្លិចបំផ្លាញនោះទេ ប៉ុន្តែ
ថែមទាំងលុបបំបាត់ចោលទាំងស្រុងនូវសិទ្ធិសេរីភាពខាង
ជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជន
កម្ពុជា។ ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន មន្ទីរពេទ្យ
សាលារៀន សំណង់អគារតូច ធំ ក្នុងខេត្តក្រុងនានា រួមទាំង
ខេត្តស្ទឹងត្រែងផងដែរ ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។

ក្រោយថ្ងៃដោះ ៧មករា ១៩៧៩ ក្រោមការដឹកនាំរបស់
រាជរដ្ឋាភិបាលបច្ចុប្បន្ន បានពុះពារដឹកនាំប្រទេសដោយ
ជម្នះរាល់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក ជាពិសេស
ការទប់ស្កាត់នូវការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជ
សាសន៍ ប៉ុល ពត ហើយក៏ប្រឹងប្រែងស្តារឡើងវិញនូវជីវ-
ភាពរស់នៅរបស់ប្រជាជន ជាមួយនឹងការដាក់ចេញនូវ
គោលនយោបាយឈ្នះ ឈ្នះ ដើម្បីបង្រួបបង្រួមជាតិ ស្វែង-
រកសុខសន្តិភាពជូនកម្ពុជា និងឈានទៅរកការបញ្ចប់
សង្គ្រាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ ដែលអនុញ្ញាតឱ្យ
ប្រទេសកម្ពុជាត្រឡប់ទៅជាប្រទេសតែមួយ តំបន់ត្រួតត្រា
តែមួយ រាជរដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ
ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រ។ ជ័យជម្នះដ៏
ត្រចះត្រចង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាសច្ចធម៌
ប្រវត្តិសាស្ត្រ មិនអាចបំភ្លេច និងបំភ្លៃបាន ដែលបានសង្គ្រោះ
អាយុជីវិត បានផ្តល់កំណើតទី២ដល់ប្រជាជនកម្ពុជា និង
បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង
ធ្វើឱ្យសង្គមជាតិរស់ឡើងវិញ បានរួមវិភាគទានដ៏សំខាន់
ដល់ការកសាងសន្តិភាព ស្ថិរភាព ដែលពុំធ្លាប់កើតមាន
ក្នុងប្រវត្តិសាស្ត្រកម្ពុជាអស់រយៈពេល៥០០ឆ្នាំមកហើយ
ហើយនេះគឺជាលក្ខខណ្ឌដ៏ចាំបាច់ ដែលអាចឱ្យវិស័យ
ពុទ្ធចក្រ និងអាណាចក្រត្រូវបានស្តារ និងអភិវឌ្ឍន៍ឡើង
វិញជាបន្តបន្ទាប់។ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ រួមមាន
ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងសមិទ្ធផលជាច្រើនរាប់
ម៉ឺនអស់ត្រូវបានកសាង និងអភិវឌ្ឍន៍នៅទូទាំងប្រទេស
ដែលមិនអាចកើតឡើងដោយឯកឯងបានទេ ប្រសិនបើគ្មាន
សន្តិភាពដែលយើងគ្រប់គ្នាស៊ូបានមកដោយលំបាក។
ដូច្នេះយើងត្រូវអរគុណសន្តិភាព និងរួមគ្នាថែរក្សាសន្តិភាព
ដើម្បីកុំឱ្យអ្នកណាមួយ ក្រុមណាមួយ ឬបក្សនយោបាយ
ណាមួយបំផ្លិចបំផ្លាញបាន។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់បន្ថែមថា សន្តិភាព
បានផ្តល់នូវកាលានុវត្តភាពឱ្យកម្ពុជាសម្រេចបានលទ្ធផល
យ៉ាងល្អប្រសើរក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អ
ជីវភាពរស់នៅរបស់ប្រជាជន ដោយសម្រេចបានកំណើន
សេដ្ឋកិច្ចជាមធ្យមជាង៧% ក្នុង១ឆ្នាំ ក្នុងរយៈពេលជិត២
ទសវត្សរ៍ចុងក្រោយនេះ។ ការវិនិយោគក្នុងប្រទេស និង
ការវិនិយោគផ្ទាល់ពីក្រៅប្រទេស បាននឹងកំពុងជំរុញឱ្យការ
អភិវឌ្ឍនៅកម្ពុជាកើនឡើងលើគ្រប់វិស័យ។ ជីវភាពរបស់
ប្រជាជន គឺកាន់តែប្រសើរឡើង ដែលឆ្លុះបញ្ចាំងតាមរយៈ
ផលិតផលក្នុងស្រុកជាមធ្យម សម្រាប់មនុស្សម្នាក់ៗបាន
កើនពី១.៥៤៨ដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ ដល់១.៦៧៩
ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩។

សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា
ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល មន្ត្រី
រាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជា-
ជនគ្រប់គ្នាក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-
សង្គម ទើបធ្វើឱ្យខេត្តស្ទឹងត្រែងបានកែប្រែមុខមាត់ថ្មី មាន
ការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ។ ជាមួយគ្នា



សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញកាត់ឫសសីមា



សម្តេចប្រធានព្រឹទ្ធសភាសំណេះសំណាលជាមួយប្រជាពលរដ្ឋ

នេះ សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់របស់ខេត្តស្ទឹងត្រែង ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន លូ សាលារៀន វត្តអារាម មន្ទីរពេទ្យ សាលារៀន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងការអភិវឌ្ឍខាងវិស័យឯកជនជាពិសេសការប្រែប្រួលជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងជាលំដាប់។ អ្វីដែលសម្តេចចាប់អារម្មណ៍នោះគឺ ស្របនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តជាបន្តបន្ទាប់ ខេត្តស្ទឹងត្រែងនឹងក្លាយជាខេត្តមានសក្តានុពលផ្នែកទេសចរណ៍បែបធម្មជាតិ ដែលនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន ដែលនឹងប្រែក្លាយជាប្រភពចំណូលបន្ថែមរបស់ប្រជាជន។ ទន្ទឹមនឹងការរីកចម្រើនទាំងអស់នេះ ផ្នែកវិស័យព្រះពុទ្ធសាសនាក៏បានចូលរួមចំណែកដ៏សំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស និងបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិរក្សវប្បធម៌ សន្តិភាព សាមគ្គីភាព និងមិត្តភាព ដែលជាមាត់ដំបូងនាំឱ្យយើងសម្រេចគោលដៅរបស់សង្គមជាតិ គឺការបំបាត់អំពើហិង្សា ការប្រទូសវាយ ការប្រព្រឹត្តអំពើទុច្ចរិត និងអនាចារផ្សេងៗ។

ក្នុងឱកាសនោះដែរ សម្តេចប្រធានព្រឹទ្ធសភាបានអំពាវនាវដល់អង្គការគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីដោះស្រាយកង្វល់ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសធ្វើការទប់ស្កាត់ និងបង្ក្រាបការប្រើប្រាស់គ្រឿងញៀន និងជួញដូរគ្រឿងញៀនឆ្លងដែន ដែល

ជនល្មើសអាចរៀបចំបណ្តាញរបស់ពួកគេ ក្នុងការដឹកជញ្ជូនគ្រឿងញៀនពីតំបន់ជលិត និងឆ្លងដែន។ ទន្ទឹមនេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវខិតខំអប់រំកូន ក្មួយទាំងអស់កុំឱ្យប្រើប្រាស់គ្រឿងញៀន ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនដែលនាំឱ្យមានការបំផ្លាញខ្លួនឯង និងនាំមកនូវភាពមហន្តរាយដល់សង្គម។ សូមបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ (COVID-19) ជំងឺគ្រុនចាញ់ គ្រុនឈាម ជំងឺរាគស និងជំងឺឆ្លងដទៃទៀត ព្រមទាំងថែរក្សាសុខភាព និងអនាម័យប្រចាំថ្ងៃ ដោយចងចាំពាក្យស្លោក “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត”។ បន្ថែមពីលើនេះ សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការគ្នាថែរក្សា ការពារប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា ភាសា វប្បធម៌ ដើម្បីរក្សាបាននូវអត្តសញ្ញាណជនជាតិដើមភាគតិចប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ដែលបងប្អូនជនជាតិដើមរស់នៅ។

អត្ថបទ៖ នុត សច្ចៈ រូបភាព៖ គង់ យ៉ាវិន



ទិដ្ឋភាពប្រជាពលរដ្ឋចូលរួមក្នុងពិធីបុណ្យបោះឆ្នោតសីហា

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នារសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេច-
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យចម្រើន
ជន្មាយុ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ និងបច្ច័យបួនជូនឧបា-
សិកា **សាយ ឃ្មុំឡើង** ម្តាយរបស់លោកជំទាវ **សាយ
ចាន់ណាភ័** នាយិការងារនៃខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធស-
ភា នៅបុរីប៉ែងហូត បឹងស្មោរ ខណ្ឌច្បារអំពៅ រាជធានី-
ភ្នំពេញ ។



✽ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេច-
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត
ព្រមទាំងរាប់បាត្រប្រគេនព្រះសង្ឃចំនួន៧៧អង្គ និងវេជ្ជា-
ឆ្លងចាហូទេវា ដែលជាកិច្ចបង្កើនបុណ្យចម្រើនជន្មាយុ
៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ និងបច្ច័យបួន ជូនឧបាសិកា
សាយ ឃ្មុំឡើង ម្តាយរបស់លោកជំទាវ **សាយ ចាន់
ណាភ័** នាយិការងារនៃខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា
នៅបុរីប៉ែងហូត បឹងស្មោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។



✽ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី
សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញ
សួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងចុះពិនិត្យមើល
សាលាបឋមសិក្សាសៀមប៉ាង ស្ថិតក្នុងភូមិសៀមប៉ាង ឃុំ
សេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។



គណៈកម្មការទី២ព្រឹទ្ធសភាចុះឈ្មោះយល់អំពី
វិស័យជំនាញជាសមត្ថកិច្ចរបស់ខ្លួននៅខេត្តពោធិ៍សាត់



គណៈកម្មការទី២ព្រឹទ្ធសភាពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ គណៈ-
កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធ-
សភា (គណៈកម្មការទី២ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម
ជ័យ ខេន្ទ ប្រធានគណៈកម្មការ បានអញ្ជើញចុះឈ្មោះ
យល់អំពីការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
ក្នុងបុព្វបទថ្មី ពិសេសការងារចាត់តាំង ការអនុវត្តថវិកា ការ
អភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ នៅខេត្ត
ពោធិ៍សាត់។

ក្នុងឱកាសចុះបំពេញបេសកកម្មនាឱកាសនោះ ឯកឧត្តម
ជ័យ ខេន្ទ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានជម្រាប
ជូនពីគោលបំណងរបស់គណៈកម្មការ ដែលចុះមកកាន់
ខេត្តពោធិ៍សាត់នាពេលនោះ គឺដើម្បីឈ្វេងយល់ឱ្យកាន់
តែស៊ីជម្រៅបន្ថែមទៀត លើបញ្ហាមួយចំនួនរួមមាន៖ ការ
អនុវត្តគោលនយោបាយកំណែទម្រង់វិស័យការ និងវិសហ-
មជ្ឈការ គឺក្នុងបុព្វបទថ្មីនៃការផ្ទេរធនធានមនុស្ស និងថវិកា

ឱ្យដល់មូលដ្ឋាន និងវឌ្ឍនភាពនៃការអភិវឌ្ឍតាមបែបប្រជា-
ធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមខ្លឹមសារនៃអនុក្រឹត្យ
លេខ១៨២ និងអនុក្រឹត្យលេខ១៨៤។ ប្រសិទ្ធភាពក្នុងការ
គ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ
មូលដ្ឋានក្រុង ស្រុក ខណ្ឌ ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ
(ទទួល-ទូទាត់) ការធ្វើគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ការប្រើ-
ប្រាស់មូលនិធិសង្កាត់ (រដ្ឋទេយ្យបុរេប្រទាន) និងបញ្ហា
ប្រឈមសមត្ថភាពក្នុងការកសាង និងអនុវត្តគម្រោងអភិ-
វឌ្ឍថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ព្រមទាំងបូកសរុប
លទ្ធផលការងារអភិវឌ្ឍន៍មូលដ្ឋាន ការអនុវត្តគោលនយោ-
បាយ ភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ
ការចូលរួមអភិវឌ្ឍន៍មូលដ្ឋានរបស់អង្គការមិនមែនរដ្ឋាភិបាល
(NGOs) ព្រមទាំងចុះមកប្រមូលព័ត៌មាន អំពីប្រសិទ្ធភាពនៃ
ការអនុវត្តការងារ បញ្ហាប្រឈមនានា នៅខេត្តពោធិ៍សាត់
ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី២ព្រឹទ្ធ-



គណៈកម្មការទី២ព្រឹទ្ធសភាពិភាក្សាការងារជាមួយមន្ទីរពាក់ព័ន្ធនានានៃខេត្តពោធិ៍សាត់



គណៈកម្មការទី២ព្រឹទ្ធសភាពិភាក្សាការងារជាមួយអាជ្ញាធរស្រុកវាលវែង

សភា។

ឯកឧត្តម **ម៉ៅ ធនិន** អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនលក្ខណៈភូមិសាស្ត្ររបស់ខេត្តពោធិ៍សាត់ និងការបែងចែកចេញជា៖ ១រដ្ឋបាលក្រុង ៦រដ្ឋបាលស្រុក ៧សង្កាត់ ៤២ឃុំ និង៥១១ភូមិ ដោយមានប្រជាជនសរុបចំនួន៤៩៥.១៨៦នាក់ ស្រី២៥០.៧៦៩នាក់ ស្មើនឹង១១៧.២៥៨គ្រួសារ ប្រកបមុខរបរជាកសិករ ៧៥,៨% សេវាករ ២៣,៥% និងសិប្បករ០,៧%។ ទន្ទឹមគ្នានោះដែរ មន្ទីរពាក់ព័ន្ធក៏បានរាយការណ៍ជូនគណៈកម្មការទី២ព្រឹទ្ធសភា អំពីលទ្ធផលការងារសំខាន់ៗ ដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះ។

ឯកឧត្តម **ងា ខេន្ទ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី២ព្រឹទ្ធសភា តំណាងអង្គការមិនមែនរដ្ឋាភិបាល (NGOs) និងសមាគមដែលបានខិតខំប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ សូមបន្តយកចិត្តទុកដាក់អនុវត្តការងារបន្តទៀត។ ចំណែកបញ្ហាប្រឈមដែលខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ និងអង្គការមិនមែនរដ្ឋាភិបាលសមាគមដែលបានលើកឡើង គណៈកម្មការទី២ព្រឹទ្ធសភានឹងពាំនាំយកបញ្ហាប្រឈមទាំងនេះ ជម្រាបជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធជួយដោះស្រាយ។

ក្រៅពីនេះ គណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ

ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សា អភិបាលនៃគណៈអភិបាលស្រុក សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាល និងអធិការនគរបាលស្រុក នៅសាលាស្រុកវាលវែង និងអញ្ជើញចុះមើលផ្លូវក្រាលក្រសក្រហម ក្នុងឃុំទាំង៥ក្នុងស្រុកវាលវែង ដែលមានចំនួន៣៤ខ្សែ សរុបប្រវែង១០០គ.ម និង៨០០ម៉ែត្រ ស្ថានបាឡេចំនួន៨កន្លែង លូចំនួនជាង១០០កន្លែង ព្រមទាំងជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចប្រចាំច្រកព្រំដែនអន្តរជាតិថ្មីជា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។

ព្រមជាមួយគ្នានោះដែរ គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភាក៏បានអញ្ជើញទស្សនកិច្ចនៅស្ថានីយវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅតំបន់ត្រីកោណដែលជាប់ខេត្តចំនួនបីរួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ដែលស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានចំងាយប្រមាណ១៧៥គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់។

(អត្ថបទ និងរូបភាព៖ អ៊ុក ប៉ូលីន)



គណៈកម្មការទី២ព្រឹទ្ធសភាទស្សនកិច្ចនៅស្ថានីយវារីអគ្គិសនីនៅខេត្តពោធិ៍សាត់

**គណៈកម្មការទី៣ព្រឹទ្ធសភាចុះឈ្វេងយល់អំពីការអនុវត្តច្បាប់នានា
ពាក់ព័ន្ធនឹងវិស័យសមត្ថកិច្ចបំបាត់បាត់បង់ នៅខេត្តកំពង់ស្ពឺ**



គណៈកម្មការទី៣ព្រឹទ្ធសភាចុះឈ្វេងយល់អំពីការអនុវត្តច្បាប់នានា នៅខេត្តកំពង់ស្ពឺ

ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តម **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត កំពង់ស្ពឺ មន្ទីរជំនាញពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ និង ប្រធានសហគមន៍កសិកម្ម ដឹកនាំដោយឯកឧត្តម **សរ សុពុត្រា** អភិបាលរងខេត្តកំពង់ស្ពឺ ដើម្បីឈ្វេងយល់ និង សម្រង់ព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈ- កម្មការ បញ្ហាប្រឈម និងសំណូមពរនានា នៅសាលប្រជុំ សាលាខេត្តកំពង់ស្ពឺ។

ក្នុងឱកាសជួបពិភាក្សាការងារនោះ ឯកឧត្តម **ម៉ុង ឫទ្ធី** បានបញ្ជាក់ថា ការចុះមកកាន់ខេត្តកំពង់ស្ពឺនាពេលនេះ គឺដើម្បីឈ្វេងយល់អំពី ១-ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ផ្ដោតសំខាន់លើសេវាសាធារណៈ និង លទ្ធផលនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្នុង ខេត្ត និងបច្ចុប្បន្នភាព។ ២-ការងារផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន។ ៣-ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធទៅនឹងការពង្រឹង វិស័យនីតិវិធីកម្ពុជា។ ៤-ការងារប្រតិបត្តិការវិស័យឯកជន។ ៥-ការគ្រប់គ្រង និងចលនាសហគមន៍កសិកម្ម និងវិស័យ ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានា ដែលខេត្តបាន ជួបនាពេលកន្លងទៅ និងពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះ អាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា ឃុំ សង្កាត់ និងប្រធានសហគមន៍កសិកម្ម បានធ្វើសេចក្តី រាយការណ៍អំពី ទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម វិស័យផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែល



គណៈកម្មការទី៣ព្រឹទ្ធសភាពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ



ទិដ្ឋភាពក្នុងជំនួបពិភាក្សា

ធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ជូនគណៈកម្មការទី៣ព្រឹទ្ធសភាជ្រាបផងដែរ។

ក្នុងនាមគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម **ម៉ុង ឫឡី** បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលខិតខំបំពេញការងារក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ព្រមទាំងធ្វើឱ្យខេត្តមានការរីកចម្រើនឈានទៅមុខ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ចំពោះបញ្ហាប្រឈម ដែលអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធបានលើកឡើង គឺទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវតែចូលរួមដោះស្រាយជាមួយគ្នាដើម្បីឱ្យមានការអភិវឌ្ឍកាន់តែល្អប្រសើរឡើង។ ដោយឡែក ចំពោះសំណូមពរនានាដែលបានលើកឡើង

គណៈកម្មការទី៣ព្រឹទ្ធសភានឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដើម្បីលើកជាអនុសាសន៍ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ចាត់វិធានការដោះស្រាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។

រៀងរាល់ឱកាសនោះ ឯកឧត្តម **ម៉ុង ឫឡី** បានពាំនាំនូវការផ្តាំផ្ញើសួរទុក្ខសុខពីថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត។

ក្នុងដំណើរបេសកកម្មនេះ គណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញទៅទស្សនកិច្ចតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ឬទី សែន ជ័យ នៅខេត្តកំពង់ស្ពឺ ដើម្បីឈ្វេងយល់ពីសភាពការណ៍ការលំបាក និងការរីកចម្រើននាពេលបច្ចុប្បន្ន។

(អត្ថបទ និងរូបភាព៖ វង់ សុជាតិ)



គណៈកម្មការទី៣ព្រឹទ្ធសភាចត្សបអនុស្សាវរីយជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ

**គណៈកម្មការទី៩ព្រឹទ្ធសភាចុះឈ្មោះអំពីវិស័យពាក់ព័ន្ធនឹង
សមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តព្រះសីហនុ**



គណៈកម្មការទី៩ព្រឹទ្ធសភាពិភាក្សាការងារជាមួយអាជ្ញាធរខេត្តព្រះសីហនុ



កាលពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ គណៈ-
ប្រតិភូគណៈកម្មការសាធារណការ ដឹកនាំដោយ អាកាសចរ-
ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល
ពាណិជ្ជកម្ម រៀបចំផែនដីនគរូបនីយកម្ម និងសំណង់ នៃ
ព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម **គង់
សារង** ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សា
ការងារជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយ
ឯកឧត្តម **គួច ចំរើន** អភិបាល នៃគណៈអភិបាលខេត្ត
ព្រះសីហនុ ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ដែលពាក់-
ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការ ដោយផ្ដោតលើវិស័យ
សាធារណការវិស័យថាមពល ផែនការរៀបចំផែនដីខេត្ត
ព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ និងបញ្ហាប្រឈមនានា
នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម **គង់ សារង** បានជម្រាប

អំពីគោលបំណងនៃដំណើរបំពេញបេសកកម្មរបស់គណៈ-
កម្មការទី៩ព្រឹទ្ធសភា គឺដើម្បីឈ្វេងយល់អំពីការការពារ
បរិស្ថាន និងធនធានធម្មជាតិក្នុងពេលរៀបចំផែនដី និង
នគរូបនីយកម្ម ការរៀបចំតំបន់ឆ្នេរ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត
ការរៀបចំបណ្តាញប្រឡាយ លូ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់
ការរៀបចំផ្លូវក្នុងក្រុង ការរៀបចំបណ្តាញអគ្គិសនី និង
បណ្តាញខ្សែកាបផ្សេងៗទៀត ការរៀបចំតំបន់សេដ្ឋកិច្ច
ពិសេស និងវិស័យដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ច
របស់គណៈកម្មការ ព្រមទាំងបញ្ហាប្រឈមនានា ដែលខេត្ត
បានជួបប្រទះ។

បន្ទាប់ពីស្តាប់នូវសេចក្តីវាយការណ៍របស់ឯកឧត្តម **គួច
ចំរើន** អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អំពី
ស្ថានភាពទូទៅរបស់ខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់-
ធ្នាប់ ការងារសាធារណការ និងដឹកជញ្ជូន ការរៀបចំតំបន់



គណៈកម្មការទី៩ព្រឹទ្ធសភាពិភាក្សាការងារជាមួយអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ



គណៈកម្មការទី៩ព្រឹទ្ធសភាពិភាក្សាការងារជាមួយគណៈគ្រប់គ្រង និងសកម្មភាពនៃដំណើរការកសាងផ្លូវល្បឿនលឿន

ឆ្នេរ និងកោះ ការអភិវឌ្ឍបណ្តាញផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ការរៀបចំបណ្តាញប្រឡាយ លូ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ការរៀបចំបណ្តាញអគ្គិសនី និងបណ្តាញខ្សែកាបផ្សេងៗ និងតំបន់សេដ្ឋកិច្ចពិសេសរួមមាន ឯកឧត្តម **គង់ សារាជ** បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ដែលធ្វើឱ្យខេត្តព្រះសីហនុមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តដល់អាជ្ញាធរ មន្ត្រីបុគ្គលិក នៃមន្ទីរជំនាញពាក់ព័ន្ធទាំងអស់គ្នាខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការផ្តល់ និងបម្រើសេវាសាធារណៈជនប្រជាពលរដ្ឋ និងសង្គមជាតិឱ្យកាន់តែប្រសើរឡើងជាងនេះបន្ថែមទៀត។ ចំពោះបញ្ហាប្រឈម និងសូមសំណូមពរនានា ដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន គណៈកម្មការទី៩ព្រឹទ្ធសភានឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញចុះពិនិត្យសកម្មភាពនៃដំណើរការកសាងផ្លូវល្បឿនលឿន (Express way) និងផ្លូវជាតិលេខ៤ ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់បម្រើឱ្យវិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធុនធ្ងន់ ដែលជួយដល់ការលើកកម្ពស់សមត្ថភាពដឹកជញ្ជូនកម្ពុជាឱ្យស្របទៅតាមសាកលភារូបនីយកម្ម។

ក្រៅពីនេះ គណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម **លូ គឹមឈន់** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលការងារពាក់ព័ន្ធពាណិជ្ជកម្មក្រៅប្រទេស ការនាំចេញនាំចូលទំនិញតាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ កំពង់ផែក្រុងព្រះសីហនុ នៅសាលប្រជុំកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

គណៈប្រតិភូបានបន្តពិនិត្យមើលការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ការរៀបចំតំបន់ឆ្នេរ ការរៀបចំបណ្តាញប្រឡាយ លូ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់...។ល។ ព្រមទាំងចុះទស្សនកិច្ចឈ្វេងយល់រោងចក្រអគ្គិសនីដុតធុងថ្ម និងផលប៉ះពាល់បរិស្ថានទាក់ទងដល់ផែនការរបស់រាជរដ្ឋាភិបាលក្នុងដំណើរការរៀបចំផែនដីចក្ខុវិស័យឆ្នាំ២០៣០ ស្ថិតនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

(អត្ថបទ និងរូបភាព៖ វង់ សុជាតិ)



គណៈកម្មការទី៩ព្រឹទ្ធសភាទស្សនកិច្ចរោងចក្រអគ្គិសនីដុតធុងថ្ម

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រៀបចំពិធីសំណេះសំណាល
ជាមួយអាជ្ញាធរស្រុកនៃខេត្តឧត្តរមានជ័យ



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្ទើន និងនាយប៉ុស្តិ៍នគរបាល ស្រុកបន្ទាយអំពិល

កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម **ម៉ុង លឹម** ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្ទើន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅក្រុងសំរោង ស្រុកបន្ទាយអំពិល ស្រុកចុងកាល់ ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីឈ្វេងយល់អំពីការផ្តល់សេវារដ្ឋបាលការងារអត្រានុកូលដ្ឋាន ការកែតម្រូវអក្ខរាវិទ្យក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលជួបប្រទះក្នុងការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួននាពេលកន្លងទៅ។

នៅក្នុងឱកាសនោះ ឯកឧត្តម **ម៉ុង លឹម** បានជម្រាប

ជូនអង្គពិធីអំពីគោលបំណងនៃការរៀបចំពិធីសំណេះសំណាលនេះឡើង គឺដើម្បីឈ្វេងយល់អំពីការផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន ការកែតម្រូវអក្ខរាវិទ្យក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលជួបប្រទះក្នុងការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួននាពេលកន្លងទៅ។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរក្រុង ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្ទើនឃុំ សង្កាត់រួចមក ឯកឧត្តម **ម៉ុង លឹម** បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរក្រុង ស្រុកទាំងប្រាំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្ទើនឃុំ សង្កាត់ ដែល



ទិដ្ឋភាពក្នុងពិធីសំណេះសំណាល



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញសម្តេចដាក់ឱ្យប្រើប្រាស់អណ្តូងស្ទប់ទឹកស្អាត

បានខិតខំបំពេញការងារ។ ឯកឧត្តមបានបញ្ជាក់ថា ចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរស្រុកទាំងប្រាំដែលបានលើកឡើង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា។

ក្រៅពីរៀបចំពិធីសំណេះសំណាល ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ក៏បានអញ្ជើញសម្តេចដាក់ឱ្យប្រើប្រាស់អណ្តូងស្ទប់ទឹកស្អាតចំនួន៤ ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជូនប្រជាពលរដ្ឋរស់នៅភូមិត្រពាំងថ្ម ឃុំយុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រមទាំងនាំយកអំណោយមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋចំនួន៣០០នាក់ផងដែរ។

ដោយឡែក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤



បានសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការសុខភាព និងអភិវឌ្ឍន៍កម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជារបស់ប្រទេសបារាំង ចុះជួយពិនិត្យព្យាបាលជំងឺទូទៅដោយមិនយកកម្រៃ និងអប់រំសុខភាព ព្រមទាំងចែកវ៉ែនតា ជូនប្រជាពលរដ្ឋរស់នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

(អត្ថបទ និងរូបភាព៖ វង់ សុជាតិ)



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ

ព្រឹទ្ធសភារៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានារី ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា



លោកជំទាវ មាន សំអាន (ខាងឆ្វេងទី២) អធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជានារី


ក្នុងឱកាសអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” នៅរសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តជនជានារី ក្រោមអធិបតីភាពលោកជំទាវ **មាន សំអាន** ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

បន្ទាប់ពីការឡើងថ្លែងចំណាប់អារម្មណ៍របស់តំណាងនិវត្តជន និងសេចក្តីរាយការណ៍របស់តំណាងមន្ត្រីរាជការជានារី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភារួមគ្នា ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាតែងតែផ្ដើមប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា។ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានជម្រាបជូនអង្គពិធីជ្រាបថា

ក្នុងនីតិកាលទី៤នេះ សមាជិកាព្រឹទ្ធសភាមានចំនួន១០រូប ស្មើនឹង១៦% នៃចំនួនសមាជិកព្រឹទ្ធសភាសរុប។ ក្នុងយុគសម័យបច្ចុប្បន្ន គោលការណ៍របស់អង្គការសភាតំបន់ និងអន្តរជាតិ ចង់បង្កើនសមាមាត្រចំនួនស្ត្រីជាសមាជិកាសភាឱ្យបានយ៉ាងតិច៣០% នៃចំនួនសមាជិកសភាទាំងមូលនៃប្រទេសនីមួយៗ។ រីឯមន្ត្រីរាជការជានារីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បច្ចុប្បន្នមានចំនួន៣៤១រូប ស្មើនឹង៤០% នៃចំនួនមន្ត្រីរាជការសរុប ដែលក្នុងនេះមាន១៥៦រូបបានទទួលមុខតំណែងដឹកនាំ ចាប់ពីប្រធានផ្នែកដល់អគ្គនាយិការ និងអគ្គាធិការ។

ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានបញ្ជាក់ថា ស្ត្រីគឺជាតួរងដ៏មានតម្លៃ ស្ត្រីជាអ្នកដឹកនាំជាតិ គឺជាការផ្តល់តម្លៃ និងកិត្តិយសខ្ពង់ខ្ពស់ ដើម្បីជំរុញឱ្យស្ត្រីធ្វើកិច្ចការបានកាន់តែសកម្ម និងល្អប្រសើរឡើង។ ឯកឧត្តមសូមលើកទឹកចិត្តដល់មន្ត្រីរាជការជានារីទាំងអស់ខិតខំបង្កើនសមត្ថភាព ដើម្បីចូលរួមឱ្យបានកាន់តែសកម្មថែមទៀត រួមចំណែកផ្តល់សេវាក្នុងគ្រប់យន្តការរបស់អគ្គលេខាធិការដ្ឋាន ស្របទៅនឹងការវិវត្តថ្មីរបស់ព្រឹទ្ធសភាដោយបន្តខិតខំពង្រឹងសមត្ថភាពជំនាញ សមត្ថភាពភាសា និងបច្ចេកវិទ្យាព័ត៌មាន មានសាមគ្គីភាព គោរពវិន័យ និងមនសិការការងារ ជម្នះឱ្យបានលើបញ្ហាប្រឈមផ្សេងៗទាំងក្នុងគ្រួសារ និងសង្គមជាតិ។

ក្នុងនាមក្រុមសមាជិកាព្រឹទ្ធសភា លោកជំទាវ **អ៊ុំ សន្ថោម** អនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភាបានមានប្រសាសន៍ថា ទិវាអន្តរជាតិនារី គឺជាថ្ងៃសកលមួយ ដែលជារៀង



ឯកឧត្តម អ៊ុំ សារីទ្ធ ឡើងថ្លែងចំណាប់អារម្មណ៍

រាល់ឆ្នាំ ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសលើសកល-
លោក បានប្រារព្ធឡើងក្នុងគោលបំណងរម្ងឹកពីវិវភាពនៃ
ការតស៊ូរបស់ស្ត្រី បន្តរំលេចពីតម្លៃនៃសន្តិភាព និងការ
លើកកម្ពស់វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាននឹង-
កំពុងជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័នទាំងបុរស និង
ស្ត្រី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថាន-
ភាព ជីវភាព ឋានៈ និងតួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាល-
ភាពសង្គម។ ប្រធានបទសម្រាប់ឆ្នាំ២០២០នេះ បានឆ្លើយ
តបទៅនឹងការប្តេជ្ញាចិត្តរបស់សម្តេចអគ្គមហាសេនាបតី
តេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ
កម្ពុជា ដែលបានខិតខំប្រឹងប្រែងនាំមក និងរក្សាបានសុខ-
សន្តិភាពពេញលេញធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋ-
កិច្ច ថែរក្សាការពារបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិ-
សុខ និងវិបុលភាពជូនប្រជាជន។

លោកជំទាវ **ម៉ុំ សណ្តាប់** បានបញ្ជាក់ថា ដោយមើល
ឃើញពីសារៈសំខាន់របស់ស្ត្រី និងកុមារ ទើបព្រឹទ្ធសភា
បានរៀបចំឱ្យមានក្រុមសមាជិកាព្រឹទ្ធសភា ដើម្បីជួយស្ត្រី
និងកុមារនៅមូលដ្ឋាន ជាពិសេសចូលរួមពង្រឹងសមត្ថភាព
សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ លើការងារវិមជ្ឈការ និង
វិសហមជ្ឈការ ការងារអប់រំសុខភាព អនាម័យ ការយល់
ដឹងអំពីច្បាប់។ល។ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានផ្តល់ការ
គាំទ្រយ៉ាងពេញទំហឹង ព្រមទាំងបានចាត់ទុកសមភាព
យេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី ជាការងារ
អាទិភាពដែលត្រូវអនុវត្តបន្ត ក្នុងនោះរួមមាន៖ ការបង្កើន
ការវិនិយោគទៅលើសមភាពយេនឌ័រ ការធានានូវការការ-
ពារសិទ្ធិរបស់ស្ត្រី ព្រមទាំងការចូលរួមពេញលេញ និងស្មើ
ភាពរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិត ការ
បង្កើនយន្តការគណនេយ្យភាពសម្រាប់សមភាពយេនឌ័រ



លោកជំទាវ ម៉ុំ សណ្តាប់ សំណេះសំណាលជាមួយមន្ត្រីរាជការជានារី

និងការបន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងសេដ្ឋកិច្ច
និងបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី។

តាងនាមក្រុមសមាជិកាព្រឹទ្ធសភា លោកជំទាវ **ម៉ុំ
សណ្តាប់** បានសំណូមពរដល់បងប្អូនមន្ត្រីរាជការជានារី
នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់សូម៖

-រួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយទៅ
តាមពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន “អរគុណសន្តិភាព”

-បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះជួយគ្នា ការពារគ្នា និង
គាំទ្រគ្នា ប្រកាន់ខ្ជាប់នូវសីលធម៌រស់នៅស្អាតស្អំ រក្សាប្រពៃ-
ណីល្អ និងសេចក្តីថ្លៃថ្នូររបស់ជាតិ រួមចំណែកថែរក្សាការ-
ពារកិត្តិយស និងតម្លៃស្ត្រី

-បន្តខិតខំបង្កើនសមត្ថភាពចំណេះដឹងពហុជំនាញ ជា
ពិសេសភាសាបរទេស ដើម្បីផ្តល់សេវាប្រកបដោយភាព
ឈ្លាសវៃជូនព្រឹទ្ធសភា ឆ្លើយតបបានទៅនឹងការវិវត្ត និង
តម្រូវការនៃការងារ

-ថែរក្សាសុខភាពដែលជាកត្តាចម្បង ព្រោះថាសុខភាព
ជាដើមទុនថ្លៃបំផុតសម្រាប់ជីវិត។

អត្ថបទ៖ នុត សច្ចៈ រូបភាព៖ គឹម សិទ្ធិ



ឯកឧត្តម អ៊ុំ សារីទ្ធ ចែករំលែកអនុស្សាវរីយជាមួយក្រុមសមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការជានារី

សកម្មភាពគណៈកម្មការទី១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំ៖



-ត្រៀមចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៤២ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។

-ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ស្តីពី ការពិនិត្យ លើរបាយការណ៍នៃការរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិ៍ជ័យ នៅឃុំ សេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី១២ និង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការ ទី១ព្រឹទ្ធសភា។



-ផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

✽ឯកឧត្តម **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំ៖

-អន្តរគណៈកម្មការព្រឹទ្ធសភាជាមួយនឹងតំណាងរាជ- រដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម **ជិន ម៉ុងសាន** ទេស- រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យសិក្សាលើសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពី



វិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ទី៣ ស្តីពី វិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយ អាស៊ាន នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំ គណៈកម្មការទី៣ព្រឹទ្ធសភា។



-ផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ទីពីរ ស្តីពី វិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយ អាស៊ាន និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទីបី ស្តីពី វិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគ ទូលំទូលាយអាស៊ាន នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅ សាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។



✽នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **សុខ សសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធាន

ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៦ រួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើលើពិធីសារទីពីរ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបីស្តីពី វិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន។ ៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា។

✽ឯកឧត្តម **អ៊ុក ប៊ុនឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីពិភាក្សាលើ៖ ១-សេចក្តីព្រាងរបាយការណ៍លទ្ធផលវេទិកាថ្នាក់ស្រុក នៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ២-របាយការណ៍ចំណាយចុះបេសកកម្ម និងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២០។ ៣-ការងារផ្សេងៗ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។

-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើ៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការផ្ទេរទណ្ឌិតរវាងព្រះរាជា-



ណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៣-ចាត់តាំងអ្នកធ្វើសេចក្តីព្រាងរបាយការណ៍ស្តីពី ការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ជាដំណានដំបូងជូនគណៈកម្មការ នាថ្ងៃទី១៦ និងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៣) ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៦ រួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើលើពិធីសារទីពីរ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើលើពិធីសារទីបីស្តីពី វិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន។ ៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់

ព្រមលើសន្និសីទស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភាជាមួយនឹង តំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម **អង្គ វង្ស-វឌ្ឍនា** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យសិក្សាលើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្និសីទ ស្តីពី ការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធា- រណរដ្ឋសង្គមនិយមវៀតណាម និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្និសីទស្តីពី ការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណា- ចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នា ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំពិសេស វិមាន ព្រឹទ្ធសភា។



✽នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាប្រធាន ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៤) បានដឹកនាំកិច្ចប្រជុំផ្ទៃ- ក្នុងក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៤) ដើម្បីពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ចំនួន៦ រួមមាន៖ ១-សេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត

យល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀង វិនិយោគទូលំទូលាយអាស៊ាន។ ៣-សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបីស្តីពី វិសោធន- កម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញ អាស៊ាន។ ៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើសន្និសីទស្តីពី ការផ្ទេរទណ្ឌិតរវាងព្រះរាជាណា- ចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្និ- សីទស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម នៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា។



✽នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ លោកជំទាវ **ហាន សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បី ពិនិត្យពិភាក្សាសម្រេចអំពី ការផ្អាកកម្មវិធីចុះបេសកកម្ម របស់គណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីឈ្វេងយល់អំពី ការប្រមូលព័ត៌មាន ការផ្សព្វផ្សាយច្បាប់ និងការអនុវត្ត ច្បាប់ពាក់ព័ន្ធនឹងវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈ- កម្មការ នៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២០ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈ- កម្មការទី៨ព្រឹទ្ធសភា។

✽ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភាបានអញ្ជើញ៖

-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា ដើម្បី ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភាជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត **ចម ប្រសិទ្ធ** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំខាងជើងព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភាជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា។

-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៥) ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៦ រួមមាន៖
១-សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម



វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបីស្តីពី វិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន។ ៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។



✽នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **ម៉ម ប៊ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបាយការណ៍សកម្មភាពការងាររបស់គណៈកម្មការទី១០ព្រឹទ្ធសភា និងរបាយការណ៍វិភាគប្រចាំខែមីនា និងលើកទិសដៅការងារបន្ត នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។

សកម្មភាពសហជីពព្រឹទ្ធសភាបំពេញការងារនៅតាមភូមិភាគទាំង៨



✽កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចុះទៅពិនិត្យ និងរៀបចំពិធីបុណ្យបញ្ចុះខណ្ឌ-សីមា ព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិជ័យ នៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការ ទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យមើលក្រុមការងារសាងសង់សំណង់នានា នៅក្នុង តំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ នៅ ភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៨ ទី៩ ទី១២ ទី២០ និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

-ដឹកនាំកម្មករចុះពិនិត្យមើលការងារស្ថាបនាទំនប់ទឹក និងទីលានប្រណាំងរថយន្ត នៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

-ទទួលជួបឯកឧត្តម **ឡៅ វិចិត្រ** នាយកសក្តានុពល ក្បាល និងសត្វរោងក្បាល ប្រគល់ជូនឯកឧត្តមបណ្ឌិត ដើម្បីរក្សាការពារទុកឱ្យភ្ញៀវជាតិ និងអន្តរជាតិចូលមក ទស្សនានៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

-ចុះពិនិត្យមើលការងាររៀបចំដី ដើម្បីត្រៀមដាំដំណាំ កសិកម្ម កសិឧស្សាហកម្ម នៅរដូវវស្សា ព្រមទាំងណែនាំ កម្មករឱ្យចេះថែទាំដាំដី និងប្រើទឹកទៅលើដំណាំក្រូចខ្នង ចំនួន៣៣២ដើម ស្របតាមលក្ខណៈបច្ចេកទេសកសិកម្ម ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០។

-ទទួលជួបលោកឧកញ៉ា **ផែ ហុកឈួន** និងឯកឧត្តម

ហ៊ុំ ប៉ាន់ ដែលអញ្ជើញមកសិក្សាពីរបៀបសាងសង់ប្រព័ន្ធ ធារាសាស្ត្រ នៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២០។

✽លោកជំទាវ **ទី មួរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបាន៖



-សហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមា- គមបេសកកម្មសិក្សាអាស៊ី AMSA ប្រទេសបារាំង ចុះ ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃ នៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី២៤ ទី២៥ និងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។



-អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងឧបត្ថម្ភរទេះ រុញសម្រាប់ជនពិការចំនួន១គ្រឿង ជូនលោកតា **ឡៅ ឡើង** អាយុ៧៤ឆ្នាំ រស់នៅភូមិតំពៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។



-សហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមបេសកកម្មសិក្សាអាស៊ី AMSA ប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។



-អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខលោកយាយ ចាស់ជរាមានជំងឺចំនួន២នាក់ និងប្រជាពលរដ្ឋ ព្រមទាំងជួបមន្ត្រីសាលាស្រុកពញាឮ ដើម្បីប្រគល់ថ្នាំពេទ្យទុកឱ្យប្រជាពលរដ្ឋដែលមានជំងឺ នៅស្រុកពញាឮ និងស្រុកឧដុង្គ ខេត្តកណ្តាល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

✽នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **ធីត ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំស្តីពី ការអនុវត្តគោលនយោបាយវិប-ជ្ជការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

✽ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ភ្លើងឆេះរទេះ និងពិនិត្យរីម៉កដឹកសំរាម នៅខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកនាយកនាយករង និងបុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូមន្ទីរអប់រំ



យុវជន និងកីឡា រាជធានីភ្នំពេញ ចំនួន៥០០នាក់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

✽លោកជំទាវ **ហាន សំរេន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖



-ជាគណៈអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់គណៈកម្មការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប ប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកែប នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។



-ជាអធិបតីភាពក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ នៅសាលប្រជុំសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។

-ជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី



៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ "មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ និងពិធីប្រកាសសមាសភាពសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍" នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។

✽ឯកឧត្តម **ម៉ម ប៊ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង កម្ពស់២ជាន់ នៅវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត **ហ៊ុន ប៊ុនហៀង** នៅឃុំប៉ាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២០។



-ប្រារព្ធពិធីក្រុងពាលីសុំទឹកសុំដី ដើម្បីកសាងដងទង់មួយគូ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៅវត្តព្រះសុគន្ធមានបុណ្យ ឃុំផ្សារដេក ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។

✽ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១

ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំ និងជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំតាកេ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី៥ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីបុណ្យខួបគម្រប់៣ឆ្នាំ សពសម្តេចវិបុល-បញ្ញា **សុខ អាន** នៅខេត្តតាកែវ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

✽ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបពិភាក្សាការងារជាមួយនឹងលោក Nicolas Dervaux តំណាងរដ្ឋាភិបាលវាល់ឡូនីព្រុចស៊ែល-ប៊ែលហ្ស៊ិក ប្រចាំនៅប្រទេសវៀតណាម នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។

-ចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារបន្តរបស់ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ស្តីពី លទ្ធផលការងារខែកុម្ភៈ និងទិសដៅខែមីនា ឆ្នាំ២០២០ ព្រមទាំងរៀបចំអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៩ នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។



-ចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាសង្កាត់ទាំង១០ នៃខណ្ឌទួលគោក ប្រចាំខែកុម្ភៈ និងទិសដៅខែមីនា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។



-ចូលរួមវិភាគទានថវិកាជូនមូលនិធិគន្លងបុប្ផា នៅមន្ទីរពេទ្យគន្លងបុប្ផា សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។



-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាសង្កាត់ នគរបាលប៉ុស្តិ៍ មេភូមិ៧ ភូមិ៨ ភូមិ៩ ដើម្បីស្តាប់កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានដោះស្រាយសំណូមពរអគ្គិសនីបំភ្លឺតាមផ្លូវ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិ ព្រមទាំងការងារថែទាំសុខភាពនៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។

✽នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធាន និងឯកឧត្តម **ឌឹម ផន** លេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផល

នានាក្នុងវត្តពោធិ៍ឧត្តម ស្ថិតនៅក្នុងភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងលោកគ្រូ អ្នកគ្រូចំនួន៨៧នាក់ នៅវិទ្យាល័យ ហ៊ុន សែន ចំបក់ ដើម្បីឈ្វេងយល់អំពីកម្មវិធីសិក្សា និងការអប់រំផ្សព្វផ្សាយពីវិធីការពារខ្លួនពីមេរោគកូវីដ-១៩ នៅភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីបុណ្យសពលោក **ឡុក ជិន** សមាជិកក្រុមប្រឹក្សាសង្កាត់សុព័រទេព នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

✽នាថ្ងៃទី៧-៨ និងថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **ណាំ ទុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅខេត្តបាត់ដំបង។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមក្នុងពិធីឆ្លងមហាបុណ្យផ្កាប្រាក់សាមគ្គីមូលនិធិជួសជុលប្រាសាទបន្ទាយឆ្មារ នៅបរិវេណប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។



-ចូលរួមក្នុងពិធីសម្ពោធព្រះវិហារវត្តទៀនកាំ ក្រោម
អធិបតីភាពឯកឧត្តម **កែ គឹមឃ្មុំ** ឧបនាយករដ្ឋមន្ត្រី
និងលោកជំទាវ នៅឃុំទៀនកាំ ស្រុកព្រះនេត្រព្រះ ខេត្ត
បន្ទាយមានជ័យ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។



-ជាអធិបតីភាពក្នុងពិធីសម្ពោធល្អងសាលាធម្មសភា និង
សមិទ្ធផលនានាក្នុងវត្តព្រហ្មសាគរ នៅភូមិបត់ត្រង់ ឃុំ
ប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃ
ទី២ ខែមីនា ឆ្នាំ២០២០។



-ចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរឧបលើក
ទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធាន
បទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”
នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣ ខែ
មីនា ឆ្នាំ២០២០។



-ចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ
របស់រដ្ឋបាលខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០១៩ និង
ទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម
ខេង ស៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម **អ៊ុំ ពារិទ្ធ**

អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅសាល
ប្រជុំសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែមីនា ឆ្នាំ
២០២០។



-ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ
របស់រដ្ឋបាលខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០១៩ និង
ទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម
កែ គឹមឃ្មុំ ឧបនាយករដ្ឋមន្ត្រី នៅសាលប្រជុំសាលា
ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។



✽នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **នាយ
វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម
ឡាន ឆន លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា បាន
អញ្ជើញចូលរួមក្នុងពិធីសម្ពោធល្អងរបង ខ្លោងទ្វារ កុដ្ឋិ និង
សមិទ្ធផលនានាក្នុងវត្តព្រះពន្លៃ នៅឃុំអញ្ជើម ស្រុកត្បូង-
ឃុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម **ហ៊ុន សុផាវ៉ា**
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយ-
កម្ម និងសំណង់ ។



✽ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារក្នុងវត្តព្រះ- ពុទ្ធរហរាស្រ្តាម (ហៅវត្តគីឡូ៣៧) ក្រោមអធិបតីភាព ឯកឧត្តម **ជា សុផារ៉ា** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងជួបសំ- ណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងគណៈកម្មការ រៀបចំពិធីសម្ពោធវិហារឥស្លាម (មាស្ទីទអាល់មីរអាល់- សាគីណាស់) នៅឃុំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

✽ ឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា នៅវត្តបដិសាស ស្ថិតក្នុងភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហ- បណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នា ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២០ (ឧបលើកទី១០៩) ក្រោមអធិបតីភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិ- ការកិច្ច នៅសាលាខេត្តស្វាយរៀង នាថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២០។

-ចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ២០២០ ជាមួយនឹងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា កន្ទុយវែក ក្នុងសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា នៅវត្តអណ្តូង- ត្របែក ក្នុងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយ- រៀង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

✽ នាថ្ងៃទី៨ និងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **ឌឹម ផន** លេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា បាន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងក្រុម- ប្រឹក្សាយុំ ស្មៀន មេភូមិ និងប្រជាពលរដ្ឋ នៅឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

✽ នាថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **ផុច ចន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាយុំ និងប្រជា-

ពលរដ្ឋ នៅក្នុងស្រុកបណ្តាលសីមា និងក្រុងខេមរភូមិន្ទ ក្នុងខេត្តកោះកុង។

✽ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២០ ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ នាំយកថវិកាទៅចូលរួមរំលែកទុក្ខគ្រួសារសពលោក **សាន់ ឃុ** សមាជិកក្រុមប្រឹក្សាយុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម។

✽ លោកជំទាវ **ឱ សុខុម** សមាជិកគណៈកម្មការ ទី២ព្រឹទ្ធសភាបានអញ្ជើញ៖


-ចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តព្រះវិហារប្រចាំឆ្នាំ២០១៩ និងទិសដៅ ការងារឆ្នាំ២០២០ ក្រោមអធិបតីភាពឧត្តម **ប្រាក់ សុវណ្ណ** អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅសាលាខេត្ត ព្រះវិហារ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តព្រះវិហារប្រចាំឆ្នាំ២០១៩ និងលើកទិស ដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម **ហាស សុភា** ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នៅ សាលាខេត្តព្រះវិហារ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

✽ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **ច្រីង គឹមស្រីន** សមាជិកគណៈកម្មការទី២ព្រឹទ្ធសភាបាន អញ្ជើញនាំយកថវិកាទៅចូលរួមរំលែកទុក្ខគ្រួសារសពលោក **សាន់ ឃុ** សមាជិកក្រុមប្រឹក្សាយុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

✽ នាថ្ងៃទី៤ និងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងគណៈកម្មការ ព្រះវិហារចំនួន១៤ ព្រមទាំងបានផ្សព្វផ្សាយសេចក្តីណែនាំ របស់ចាងហ្វាងនៃគណៈដឹកនាំឥស្លាមកម្ពុជា និងប្រមុខ រាជរដ្ឋាភិបាលកម្ពុជាស្តីពី ការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-19 ដល់ថ្នាក់ដឹកនាំឥស្លាម នៅស្រុកទឹកឈូ ខេត្តកំពត។

✽ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **សត ណារី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា ឯកឧត្តម **សួន លន់** សមាជិក និងលោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូល រួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋ- បាលខេត្តសៀមរាប ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅ ការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់



សម្តេចពិជ័យសេនា **ឡៅ បាញ់** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅសាលប្រជុំសាលាខេត្តសៀមរាប។
*នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **មូល**



ម៉ែន សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពលោកវេសេនីយ៍ត្រី **ស្រាយ ស** នាយកផ្នែកប្រឆាំងបាតកម្ម និងកូដកម្មនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅភូមិអូរកន្ត្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

*នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ លោកជំទាវ **ជា ម៉ន្ទធនី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា នៅវត្តរតនពោធិ៍ញាណ ភូមិព្រែកពោធិ៍ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

*លោកជំទាវ **ឃ្លួន ឃ្លួនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមជាគណៈអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់មហា-



សាមគ្គី និងសម្តេចសមិទ្ធផលនានា នៅសាលាបឋមសិក្សា

ខ្សាច់ជីវស់ និងពិធីសំណេះសំណាលជាមួយនឹងលោកយាយ លោកតា មាមីង បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាខ្សាច់ជីវស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ស្រុកកំពង់ស្វាយប្រចាំខែកុម្ភៈ និងទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់១០ឆ្នាំឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធខុបាសិកា **ឯក អេម** និងឧបាសក **ជា ម៉ន** នៅវត្តសង់ឃ្លាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរឧបលើក



ទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។

*ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញ៖

-ជាអធិបតីភាពក្នុងពិធីសម្តែងសួនកំសាន្ត “រមណីយ-



ដ្ឋានអូរព្រាល ជា កុយ” និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន១៦០គ្រួសារ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន៣០០នាក់ ព្រមទាំងពិសាអាហារសាមគ្គី នៅភូមិអូរព្រាល សង្កាត់បុស្សរៀវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ

នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាមហាស្រពស្ទឹងសង្កែ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

✽ឯកឧត្តម **ស្រី មេន** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ មេភូមិចៅអធិការវត្ត ដើម្បីឈ្វេងយល់អំពីកម្មវិធីសម្ពោធសមិទ្ធផលនានាក្នុងវត្ត នៅក្នុងឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តមង្គលសិលា (ហៅវត្តអង្គគោល) ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **មិន ឈិន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ខេត្តតាកែវ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។

✽ឯកឧត្តម **សាយ មុនីន** សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ នៅភូមិវើល ឃុំដូនតី ស្រុកពញាត្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយជាកង់ជូនសិស្សានុសិស្សក្រីក្រក្នុងស្រុកចំនួនបីគឺ៖ ស្រុកកំចាយមារ ស្រុកមាសហែក និងស្រុកពញាត្រែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា និងលោកជំទាវ នៅភូមិ

អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាត្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

-ចូលរួមពិធីសម្ពោធផ្លូវបេតុង សាលាមត្តេយ្យសហគមន៍ និងសមិទ្ធផលនានា នៅក្នុងវត្តក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាត្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល៖

-ជាមួយនឹងក្រុមប្រឹក្សាសង្កាត់កែប ក្រុងកែប ខេត្តកែប នៅសាលាសង្កាត់កែប ដើម្បីឈ្វេងយល់អំពី ការអនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

-និងអប់រំណែនាំប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើកកម្ពស់សុខុមាលភាព និងថែទាំអនាម័យ ព្រមទាំងបានឧបត្ថម្ភសម្ភារសម្រាប់សាងសង់បង្គន់អនាម័យចំនួន៥០ កន្លែង និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋក្រីក្រចំនួន៥០ គ្រួសារ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។

✽នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ លោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ព្រមទាំងចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ទៅជូននារីដែលជាប់នៅក្នុងពន្ធនាគារខេត្តកំពង់ចាម ព្រមទាំងជួបសំណេះសំណាល សួរសុខទុក្ខកុមារកំព្រា ពិការ គ ថ្លង់ និងរៀបចំម្ហូបអាហារឱ្យក្មួយៗទទួលទាន។

ការទទួលពាក្យបណ្តឹង

✽ក្នុងអំឡុងខែមីនា ឆ្នាំ២០២០នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៣ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយចំនួន៣ករណី ផ្តល់ព័ត៌មានទៅម្ចាស់បណ្តឹងពីចំណាត់ការរបស់គណៈកម្មការទី១ ព្រឹទ្ធសភាចំនួន៣ករណី កំពុងពិនិត្យសិក្សាចំនួន៤ករណី និងទទួលឯកសារពាក្យបណ្តឹងដែលក្រសួង ស្ថាប័នពាក់ព័ន្ធចម្លងជូនមកគណៈកម្មការនានារបស់ព្រឹទ្ធសភា ដើម្បីជូនជ្រាបចំនួន១០ករណី។

សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សមាជិក សមាជិកា ព្រឹទ្ធសភាចំនួន៧រូប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូអាស៊ី-អឺរ៉ុបលើកទី១១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ខួន ញ៉ាង** អនុប្រធាន ទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ នៅវិមានរដ្ឋសភា។

✽ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ សមាជិក សមាជិកា គណៈកម្មការទី៥ព្រឹទ្ធសភាចំនួន៥រូប បានអញ្ជើញចូលរួម ជាភិក្ខុយសក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរ- ជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ“មានសន្តិ- ភាពមានការលើកកម្ពស់សមភាពយេនឌ័រ” ក្រោមអធិបតី- ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។



រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុម សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីពិភាក្សា និងជំរុញការ ចិញ្ចឹមជ្រូកឱ្យបានកាន់តែច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ ឱ្យបានគ្រប់គ្រាន់ ឈានទៅកាត់បន្ថយការនាំចូលជ្រូកមក ពីប្រទេសនានា នៅភោជនីយដ្ឋានToklok។



✽ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ សមាជិក សមា- ជិកាព្រឹទ្ធសភាចំនួន១១រូប បានអញ្ជើញចូលរួមជាភិក្ខុយស ក្នុងពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព ទន្លេនៃវប្បធម៌” ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

✽ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២០ ក្រោមប្រធានបទ “កិច្ចសហការក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធសម្រាប់ទីក្រុងឆ្លាតវៃអនាគត” នៅសណ្ឋាគារសុខា ភ្នំពេញ។

✽ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ ទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម **វេង សាខុន**

✽ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លោកជំទាវ **នី ម៉ូរ៉ាស៊ី** ប្រធាន លោកជំទាវ **ឃួន ឃួនឌី** សមាជិកា គណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួម ជាភិក្ខុយសក្នុងទិវា “ASEMDAY” និងការដាក់តាំងស្តង់ របស់ក្រុមការងារ Slide Events ទាំង៧ ដើម្បីបង្កើនការ យល់ដឹងពីកិច្ចប្រជុំអាស៊ី-អឺរ៉ុបដល់និស្សិត និងពលរដ្ឋកម្ពុជា អំពីការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពូលអាស៊ី-អឺរ៉ុបលើក ទី១៣ ក្នុងឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម **ប្រាក់ សុខុន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅសួនច្បារមុខវត្តបុទុមវត្ត រាជធានីភ្នំពេញ។

✽ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោកជំទាវ **នី ម៉ូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងលោកជំទាវ **ហាន សំរោន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បាន អញ្ជើញចូលរួមក្នុងពិធីបុណ្យសពឧបាសិកា **ឈឹម សំរឿន** ម្តាយបង្កើតរបស់លោកជំទាវ **ឯម ម៉ុនធារា** តំណាងរាស្ត្រ មណ្ឌលខេត្តពោធិ៍សាត់ នៅគេហដ្ឋានសពខេត្តពោធិ៍សាត់។



❖លោកជំទាវ **ឆី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបានអញ្ជើញ៖



-រៀបចំពិធីពិសាបាយសាមគ្គី ក្នុងឱកាសអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នៅ ភោជនីយដ្ឋាន Banana leaf ភ្នំពេញ នាថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២០។



-ចូលរួមជាកិត្តិយសពិធីសម្ពោធភាពយន្តវាឡូនីព្រុចសែល នៅសមាគមសម្ព័ន្ធភាពបារាំងខេត្តសៀមរាប នាថ្ងៃទី៤ ខែ មីនា ឆ្នាំ២០២០។



-ជួបពិភាក្សាការងារជាមួយនឹងលោក Nicolas Dervaux នាយកបណ្តាញបរទេស តំណាងរដ្ឋាភិបាលសហព័ន្ធ វ៉ាឡូនីព្រុចសែលប្រចាំប្រទេសវៀតណាម នៅសមាគម- សម្ព័ន្ធភាពបារាំងខេត្តសៀមរាប នាថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២០។

-ជាអធិបតីភាពក្នុងសន្និបាតបូកសរុបលទ្ធផលការងារ របស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ប្រចាំឆ្នាំ២០១៩ និងទិសដៅ ឆ្នាំ២០២០ នៅសាលប្រជុំសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។

-ចូលរួមក្នុងសន្និសីទស្តីពី “ពិភពភាសាបារាំងនាពេល បច្ចុប្បន្ន” ធ្វើបាត់កថាដោយលោក Michel Foucher អតីត ឯកអគ្គរដ្ឋទូត និងជាសាស្ត្រាចារ្យភូមិសាស្ត្រនយោបាយ នៅវិទ្យាស្ថានបារាំងប្រចាំកម្ពុជា នាថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២០។

❖នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធាន និងឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធាន គណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិ- យសក្នុងពិធីស្រោចព្រះសុគន្ធាវី ប្រគេនសម្តេចព្រះពោធិ- វង្ស **អំ លឹមហេង** សម្តេចព្រះសង្ឃនាយករងទី១ សម្តេច ព្រះវរនរោត្តម **ណាយ ប្រឹក** សម្តេចព្រះសង្ឃនាយករងទី២ សម្តេចព្រះឧត្តមវង្សា **មួន វ៉ា** សម្តេចព្រះសង្ឃនាយករង ទី៣ នៃគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា- បតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណា- ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។



❖នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **គង់ សារង** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិ លេខ៥៥សរុបប្រវែង១៨២,១៦គ.ម ខេត្តពោធិ៍សាត់ ចាប់ ពីផ្លូវជាតិលេខ៥ (គ.ម១៩១) ទៅវាលវែង ថ្មដា (ព្រំដែន

កម្ពុជា-ថៃ) និងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ពីសំឡូត (ខេត្តបាត់ដំបង) វាលវែង (ខេត្តពោធិ៍សាត់) ទៅ ដល់ក្រុងខេមរភូមិន្ទ (ខេត្តកោះកុង) ប្រវែងសរុប១៩៨,៧១ គ.ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាបឋមសិក្សា ហ៊ុន សែន ប្រមោយ ភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

✽នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ឯកឧត្តម **ម៉ុង លឹម** អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងលោកជំទាវ **ម៉ុំ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យខ្លឹមសារឯកសារសម្រាប់ត្រៀមទៅចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយ និងគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃសភានិយាយភាសាបារាំង (APF) នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមអធិបតីភាពឯកឧត្តម **ឈាន គុន** ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងជាអនុគណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជា APF នៅសាលប្រជុំបន្ទាយស្រី នៃវិមានរដ្ឋសភា។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមជាភិក្ខុយសក្តងពិធីបើកមហាស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី២២ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ **ភឿន សកុណា** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុមុខ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ។



-ចូលរួមក្នុងវគ្គផ្សព្វផ្សាយការងារឈ្វេងយល់អំពី នីតិវិធីពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឧទ្ទេសនាមដោយឯកឧត្តម **សោម សុវិជ្ជា** អគ្គលេខាធិការរង គ.ជ.ប និងសហការី ជូនក្រុមប្រឹក្សាសង្កាត់ នៃខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមជាភិក្ខុយសក្តងពិធីបិទទិវា "វប្បធម៌ជាតិ ៣មីនា" លើកទី២២ មហាស្រពសិល្បៈយុវជនទូទាំងប្រទេស ឆ្នាំ

ទី៦ និងរៀបចំពិធីជូនពានរង្វាន់ជ័យលាភីស្នាដៃសិល្បៈយុវជនទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។



✽ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម **ម្សស់ លាស់** និងបាននាំយកថវិការបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមគ្រួសារសព នៅគេហដ្ឋានសពរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។

✽លោកជំទាវ **ម៉ុំ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលថ្វាយបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះរាជមាតាជាតិខ្មែរក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ "មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ" នៅព្រះបរមរាជវាំង នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

-ចូលរួមជាភិក្ខុយសក្តងពិធី "យុទ្ធនាការនារីវីរក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ" នៅសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។

✽នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **សាយ មុនីន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញចូលជូនពរសម្តេចធម្មវិសុទ្ធវង្សា **សៅ ធី ហេង សំរិទ** ក្នុងឱកាសចម្រើនជន្មាយុគម្រប់៨២ឆ្នាំ ឈានចូល៨៣ឆ្នាំ នៅខណ្ឌចំការមន រាជធានីភ្នំពេញ។

✽នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោកជំទាវ **ជា ប័ន្ទទេវី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភាបានដឹកនាំចូលនាស្តីតំណាងក្រុង ខេត្ត ចូលបង្គំគាល់ព្រះពរម្ចាស់ក្សត្រី **ម៉ារី** ក្នុងឱកាសអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នៅរាជដំណាក់វាលស្បូវ រាជធានីភ្នំពេញ។

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ
និងកំណត់ទិសដៅការងារខែមីនា ឆ្នាំ២០២០**



ឯកឧត្តម អ៊ុំ សារីទ្ធ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង នៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈនេះ ក៏មានការឡើងធ្វើសេចក្តីវាយការណ៍អំពី លទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២០ ដោយអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សប្រធានស្តីទីនាយកដ្ឋានស្រាវជ្រាវច្បាប់ និងប្រធាននាយកដ្ឋានព័ត៌មានវិទ្យា។

បន្ទាប់ពីស្តាប់សេចក្តីវាយការណ៍របស់នាយកដ្ឋានទាំងបីរួចមក ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានជម្រាបជូនអង្គប្រជុំអំពីសភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដោយកត់សម្គាល់ឃើញថា នាខែកុម្ភៈនេះ ព្រឹទ្ធសភាស្ថិតក្នុងអំឡុងពេលវិស្សមកាល ដូចនេះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពលើមុខងារតាមដានការអនុវត្តច្បាប់ ដោយបានផ្តល់សេវាជូនគណៈកម្មការជំនាញទាំង១០ ចុះបេសកកម្មនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុង និងជួបសវនាការការងារជាមួយនឹងក្រសួងនានាបានយ៉ាងល្អប្រសើរ។ ចំពោះមុខងារតំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានផ្តល់សេវាជូនសមាជិកសមាជិកាព្រឹទ្ធសភា សហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ រៀបចំវេទិកា

និងអមដំណើរសមាជិកព្រឹទ្ធសភាចុះតាមមូលដ្ឋាន ដើម្បីឈ្វេងយល់អំពីសុខុមាលភាព ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។ ចំណែកឯមុខងារអភិវឌ្ឍន៍ស្ថាប័ន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានខិតខំកែសម្រួលរចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាឱ្យបានកាន់តែសមស្របតាមបរិបទថ្មីបន្ថែមទៀត។ ទន្ទឹមនឹងនេះ ការបង្កើនសមត្ថភាពស្រាវជ្រាវ ការប្រើប្រាស់ប្រព័ន្ធឯកត្រ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ និងខិតខំជំរុញការផ្តល់សេវាឱ្យបានគាប់ប្រសើរ ហើយបន្តខិតខំកែលម្អសេវាទាំងឡាយឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាអតិបរមាដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាស។ ព្រមជាមួយគ្នានេះ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចូលរួមអនុវត្តគោលនយោបាយពង្រឹងទំនាក់ទំនងខាងក្នុង និងពង្រីកទំនាក់ទំនងខាងក្រៅ ដើម្បីបង្កើនជំនឿទុកចិត្តឱ្យបានខ្ពស់ពីសំណាក់ដៃគូទាំងអស់របស់ព្រឹទ្ធសភា ក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរប្រកបដោយផ្លែផ្កាថែមទៀត។

ដោយឡែកសម្រាប់ទិសដៅខែមីនាខាងមុខនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាកំពុងស្ថិតក្នុងអំឡុងពេលវិស្សមកាល ដូចនេះអង្គភាពដែលពាក់ព័ន្ធត្រូវរៀបចំរបាយការណ៍ចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី៤ និងទី៥ នីតិកាលទី៤ ឱ្យបានទាន់ពេលវេលា និងត្រៀមរៀបចំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ និងកំណត់ឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បន្តផ្តល់សេវាទ្រទ្រង់ដល់មុខងារទាំង៥របស់ព្រឹទ្ធសភា និងបន្តខិតខំពង្រឹងសមត្ថភាពមន្ត្រី ដើម្បីផ្តល់ភាពស័ក្តិសិទ្ធិក្នុងការផ្តល់សេវាជូនសមាជិកព្រឹទ្ធសភាឱ្យកាន់តែល្អជាលំដាប់។

អត្ថបទ៖ នុត សច្ចៈ រូបភាព៖ គង់ យ៉ាវិន



ទិដ្ឋភាពកិច្ចប្រជុំបូកសរុប

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតី-ភាពក្នុងកិច្ចប្រជុំជាមួយនឹងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតី-ភាពក្នុងកិច្ចប្រជុំស្តីពី ការអនុវត្តវិការបស់ព្រឹទ្ធសភាឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការងារសម្រាប់អនុវត្តនាពេលខាងមុខ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម និងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការផ្តល់ឈាម ក្នុងឱកាសអបអរសាទរខួបលើកទី២១ ឆ្នាំ នៃថ្ងៃបង្កើតព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាឡើងវិញ (២៥ មីនា ១៩៩៩-២៥ មីនា ២០២០) នៅសាលសិក្ខាសាលាបណ្តាលយុវជនព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម **ផ្លូវ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតី-ភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារព្រមទាំងកំណត់ទិសដៅការងារបន្ត និងសភាពការណ៍ថ្មី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធានផ្នែកឡើង នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអំពីការចូលនិវត្តន៍របស់មន្ត្រីរាជការដល់អាយុ៦០ឆ្នាំគ្រប់ប្រភេទក្របខណ្ឌ (ក ខ និងគ) នៅសាលប្រជុំពិសេសព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការស្តីទីព្រឹទ្ធសភាបានអញ្ជើញជាអធិបតីបើកពិធីធ្វើបាបកថាស្តីពី ការអប់រំផ្នត់គំនិត តាមលំនាំព្រះពុទ្ធសាសនា ដែលឧទ្ទេសនាមដោយព្រះភិក្ខុវិហារបុរាណ **គូ សុភាព** ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម **កែវ ចាន់ណា** អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧបាសិកា **ម៉ុង គឹមសុខ** បងស្រីបង្កើតរបស់ឯកឧត្តម **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា នៅគេហដ្ឋាននៃសព ក្នុងភូមិថ្មី ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។



